

□□□ □□□□ 2011.4.12 □□

[□1]

2008.9 3 30% 51% 40%, 49% (30%) 30% .

1. 二〇一〇年「二〇一〇年」

- ፳፻፲፭ የፌዴራል የፌዴራል የፌዴራል?
 - የፌዴራል የፌዴራል የፌዴራል የፌዴራል
 - የፌዴራል የፌዴራል የፌዴራል የፌዴራል

- 111 111, 111 111, 111 1111 111(15481 1121)111 111
 - 1111 1111 111 111(15531)1 1111 1111 111111 111111?
 - 1111111 111/1111 111111 111 111111 111?

3. ' ' ?

- ፳፻፲ ፳፻፲ ፳፻ ፳፻?
 - ፩ ፳፻፯፻ (፳፻፲ ፳፻፲ ፳፻ ፳፻), ፩፻፻፻ (፳፻፲ ፳፻፻፻) ፩ ፩
 - ፩ ፩ ፩ ፩ ፩ ፩ ፩ ፩ ‘፩ ፩ ፩’?

4.

- 2005-5812, 2008-19355
 - 95-7031 (“— 24% នៃ ពាណិជ្ជកម្ម និងការបង្កើត នៃ” នៅ)
 - 2008-7895, 2003-69638
 - នៅ, “ពីរ និង ពី និងការបង្កើត នៃ — និងការបង្កើត នៃ”, និងការបង្កើត, (2006) (សាស្ត្រ និង, 32-94 និង និង និង និង និង និង)

[□2]

□□ □□□ □□□ □□□ □□ □□□□ □□□ □□ □□□, □□□ □□ □□□ □□
□ □ □□□ □ □□□ □□ □□□□, □ □ □□□ □□ □□□ □□ □□
□□□ □□ □□□□ □□□□.

1. □□□ □□ □□ □□ □□ □□ □□?

- □□□□ □□ □□□ □□ □□
- □□□ □□□
- □□□ ‘□□’

2. □□□ □□ □□ □□

- □□□? □□(□□ □□ □□)□ □□?
- □□□ □□□□ □□ □□□□ □□□□ □□, □□□ □□ □□ □□ □□ □□,
□□□ □□ □□ □□.
- □ □□□ □□□ □□□ □□

3. □□□ □□□ □□ □135□□ □□ □□ □□

- □□□ □□ □□ □□/□□?
- □□□ □□□□ □□□ □□ □□ □□ □□ □□ □□ □□ □□ □□ □□ □□
□ □□ □□

4. □□


- □□□, “□□□□□ □□ -□□ □135□□ □□ □□□”, □□□□□ □□,
Vol.31(1990) 182-208□
- □□□, “□□□□ □□ □□ □□...” □□□ □□ □□, Vol.31(2010) 99-131
□

□□□□1

[□1]

□□ □□ □□□ □□□ LCD □□□□ □□ □□□ □□□. □□□ □□□□ □□□ □□, □□,
□□□ □□□, □□□□ □□ □□ □□□□ □□□ □□□ □□□ □□□ □□□ □□□
□□□ □□□ □□□□□□□.

- ፳፻፲፭ ዓ.ም?
 - ይህ የዚህወንጀል የዚህወንጀል የዚህወንጀል የዚህወንጀል (የዚህወንጀል/የዚህወንጀል የዚህወንጀል) የዚህወንጀል የዚህወንጀል?
 - ይህ የዚህወንጀል የዚህወንጀል የዚህወንጀል?
 - የዚህወንጀል?

2.  ?

- ፳፻፲፭ የፌዴራል ዘዴ (፳፻፲፭)
 - ፳፻፲፭ የፌዴራል ዘዴ ይሸፍ, የፌዴራል ዘዴ ይሸፍ?
 - ዘዴ ዘዴ ዘዴ ዘዴ ዘዴ ዘዴ?

4.

- 2002-51586
 - 96-39455
 - 陈平, “中古汉语词典学研究” 陈平 Vol.34 (2006) 93-130
 - 陈平, ‘中古汉语词典学研究’, 陈平 Vol.34 (2006), 375-392

[□2]

1. မြန်မာစာ မှာ မြတ် မြတ် မြတ် မြတ်?
 2. မြန်မာစာ မှာ မြတ် မြတ်?
 3. မြန်မာစာ မှာ ‘မြတ်’ မြတ်?
 4. မြတ် မြတ် မြတ် မြတ် မြတ် မြတ်?
 5. မြတ်မြတ်မြတ်မြတ်မြတ်မြတ်မြတ်မြတ်မြတ်မြတ်?

- 2001□70337
- 92□41559
- 98□6497 (97□15953)
- 陈永, “中国古典文学名著 金瓶梅研究”, 陈永 Vol. 28 (2005)